



ក្រុមហ៊ុន ហ្វីរឈុន ឡាយហ្វី អ៊ិនស្យូរ៉ង់ ម.ក

បណ្ណសន្យារ៉ាប់រងបន្ថែម

ផលិតផលបន្ថែម
ការពារគ្រោះថ្នាក់

មាតិកា

១. និយមន័យ.....	2
២. ការមិនចូលរួមលើប្រាក់ចំណេញ.....	2
៣. អត្ថប្រយោជន៍.....	3
៤. ករណីមិនធានា.....	3
៥. ការជូនដំណឹង និងផ្តល់ភស្តុតាងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍.....	4
៦. រយៈពេលកំណត់សម្រាប់ការស្នើសុំទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រង.....	5
៧. ការផ្លាស់ប្តូរមុខរបរ.....	5
៨. ការបញ្ចប់បណ្ណសន្យារ៉ាប់រងបន្ថែម.....	5
៩. ការបន្តបណ្ណសន្យារ៉ាប់រងបន្ថែម.....	5
១០. ការដោះស្រាយវិវាទ.....	6

បណ្ណសន្យារ៉ាប់រងបន្ថែម

ផលិតផលបន្ថែមការពារគ្រោះថ្នាក់

បណ្ណសន្យារ៉ាប់រងបន្ថែមនេះ ត្រូវបានតាក់តែងឡើងដើម្បីជាផ្នែកមួយបន្ថែមទៀតនៃកិច្ចសន្យាធានារ៉ាប់រង ដោយបណ្ណសន្យារ៉ាប់រងបន្ថែមនេះត្រូវភ្ជាប់ជាមួយបណ្ណសន្យារ៉ាប់រងដោយក្រុមហ៊ុន។ ក្នុងករណីមានភាពខុសគ្នា រវាងបណ្ណសន្យារ៉ាប់រង និងបណ្ណសន្យារ៉ាប់រងបន្ថែមនេះ នោះខ្លឹមសារនៃបណ្ណសន្យារ៉ាប់រងបន្ថែមនេះត្រូវបានយកជាគោល។

១. និយមន័យ

- ១.១. **ក្រុមហ៊ុន** សំដៅដល់ ក្រុមហ៊ុន ហ៊្វីលីប៊ីន ឡាយហ្វ អ៊ិនស្តធីន ម.ក។
- ១.២. **បណ្ណសន្យារ៉ាប់រងបន្ថែម** សំដៅដល់ឯកសារចងក្រងកាតព្វកិច្ចបន្ថែមតាមផ្លូវច្បាប់ដែលចេញដោយក្រុមហ៊ុន ដោយមានកំណត់ពីខ្លឹមសារសំខាន់ និងចែងពីលក្ខខណ្ឌលម្អិតបន្ថែមផ្សេងៗទៀត សម្រាប់អត្ថប្រយោជន៍បន្ថែម ដែលបានព្រមព្រៀងរវាងក្រុមហ៊ុន និងម្ចាស់បណ្ណសន្យារ៉ាប់រងនៅក្នុងកិច្ចសន្យាធានារ៉ាប់រង។ បណ្ណសន្យារ៉ាប់រងបន្ថែមត្រូវភ្ជាប់មកជាមួយបណ្ណសន្យារ៉ាប់រងដែលមានស្រាប់។
- ១.៣. **គ្រោះថ្នាក់** សំដៅដល់ហេតុការណ៍ភ្លាមៗដែលបណ្តាលឲ្យអ្នកត្រូវបានធានារ៉ាប់រងទទួលបានមរណភាព ឬរូស ដែលបង្កឡើងដោយកត្តាខាងក្រៅ ដែលមិនមែនជាចេតនា ឬការរំពឹងទុករបស់អ្នកត្រូវបានធានារ៉ាប់រង លើកលែងតែការវិវត្តដោយជំងឺ ភាពចាស់ជរា និងស្ថានភាពចុះខ្សោយ។
- ១.៤. **មរណភាពដោយគ្រោះថ្នាក់** សំដៅដល់មរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រងបណ្តាលមកពីគ្រោះថ្នាក់ក្នុងរយៈពេល ៩០ (កៅសិប) ថ្ងៃបន្ទាប់ពីការរងរបួស និងមុនពេលបញ្ចប់បណ្ណសន្យារ៉ាប់រងបន្ថែមនេះ។
- ១.៥. **មរណភាពដោយគ្រោះថ្នាក់តាមរយៈមធ្យោបាយធ្វើដំណើរសាធារណៈ** សំដៅដល់មរណភាពដែលកើតឡើងដោយសារគ្រោះថ្នាក់ នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រង ធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរសាធារណៈ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវក្នុងការផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរ ក្នុងនាមជាអ្នកធ្វើដំណើរបង់ប្រាក់ ហើយដែលគ្រោះថ្នាក់នេះកើតឡើងនៅក្នុងប្រទេសកម្ពុជា។
- ១.៦. **មធ្យោបាយធ្វើដំណើរសាធារណៈ** សំដៅដល់រាល់រថយន្តក្រុងសាធារណៈ រថយន្តដឹកសិស្សរថយន្តក្រុងខ្នាតមធ្យម រថយន្តក្រុងតំបែង ឆ្នាយ តាក់ស៊ី រថយន្តឈ្នួល រ៉ឺម៉កកង់ប៊ីឌ្រូ ឬម៉ូតូកង់ប៊ី (ឧទាហរណ៍ Grab, PassApp) កាណូត កាណូតដើរដោយកង្ហារ ទូក hydrofoil កប៉ាល់ រថភ្លើង រថភ្លើងតំបែង ឬរថភ្លើងក្រោមដី ដែលត្រូវបានផ្តល់សេវា និងប្រតិបត្តិការដោយក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវក្នុងការផ្តល់សេវាដឹកជញ្ជូនទូទៅដល់អ្នកដំណើរបង់ប្រាក់។
- ១.៧. **មរណភាពដោយគ្រោះថ្នាក់តាមរយៈមធ្យោបាយធ្វើដំណើរផ្លូវអាកាស** សំដៅដល់មរណភាពដែលកើតឡើងដោយសារគ្រោះថ្នាក់ នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងធ្វើដំណើរតាមអាកាសចរណ៍ស៊ីវិល ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ក្នុងការផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរក្នុងនាមជាអ្នកធ្វើដំណើរបង់ប្រាក់ ហើយដែលគ្រោះថ្នាក់នេះ កើតឡើងនៅក្នុងប្រទេសកម្ពុជា។
- ១.៨. **មធ្យោបាយធ្វើដំណើរផ្លូវអាកាស** សំដៅដល់ យន្តហោះដែលមានស្លាប ឬឧទ្ធម្ភាគចក្រដែលត្រូវបានផ្តល់សេវា និងប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ ឬក្រុមហ៊ុនជួលយន្តហោះដែលទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវ ក្នុងការផ្តល់សេវាដឹកជញ្ជូនទូទៅសម្រាប់អ្នកដំណើរបង់ប្រាក់ និងមានប្រតិបត្តិការតែរវាងអាកាសយានដ្ឋាន ឬចំណតឧទ្ធម្ភាគចក្រពាណិជ្ជកម្ម ដែលមានអាជ្ញាប័ណ្ណតែប៉ុណ្ណោះ។

២. ការមិនចូលរួមលើប្រាក់ចំណេញ

បណ្ណសន្យារ៉ាប់រងបន្ថែមនេះនឹងមិនមានការចូលរួម ឬទទួលបាននូវការបែងចែកនៃផលចំណេញណាមួយរបស់ក្រុមហ៊ុននោះឡើយ។

៣. អត្ថប្រយោជន៍

ប្រភេទអត្ថប្រយោជន៍	%នៃចំនួនទឹកប្រាក់ធានារ៉ាប់រង	ពិពណ៌នា
មរណភាពដោយគ្រោះថ្នាក់ទូទៅ	១០០%	ត្រូវទូទាត់ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ដែលបង្កឡើងដោយគ្រោះថ្នាក់ទូទៅ
មរណភាពដោយគ្រោះថ្នាក់តាមរយៈមធ្យោបាយធ្វើដំណើរសាធារណៈ	២០០%	ត្រូវទូទាត់ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ដែលបង្កឡើងដោយគ្រោះថ្នាក់កើតចេញពីការធ្វើដំណើរតាមរយៈមធ្យោបាយសាធារណៈ កើតឡើងនៅក្នុងប្រទេសកម្ពុជា។
មរណភាពដោយគ្រោះថ្នាក់តាមរយៈមធ្យោបាយធ្វើដំណើរផ្លូវអាកាស	៥០០%	ត្រូវទូទាត់ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពដែលបង្កឡើងដោយគ្រោះថ្នាក់តាមរយៈមធ្យោបាយធ្វើដំណើរផ្លូវអាកាសកើតឡើងនៅក្នុងប្រទេសកម្ពុជា។
ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់	១០០%	ត្រូវទូទាត់ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បង្កដោយគ្រោះថ្នាក់

ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍តែមួយប៉ុណ្ណោះក្នុងចំណោមអត្ថប្រយោជន៍ខាងលើ ដែលមានតម្លៃខ្ពស់ជាងគេ អាស្រ័យតាមហេតុការណ៍ដែលស្ថិតក្រោមការធានា។ ឧទាហរណ៍ ប្រសិនបើមរណភាពរបស់អ្នកដែលត្រូវបានធានារ៉ាប់រង ដែលបណ្តាលមកពីគ្រោះថ្នាក់រថយន្តក្រុង ដូច្នេះ ២០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង នឹងត្រូវទូទាត់ជូនទៅអ្នកទទួលបាន ខណៈដែលអត្ថប្រយោជន៍នៃមរណភាពដោយគ្រោះថ្នាក់ទូទៅ នឹងមិនត្រូវបានទូទាត់ជូនឡើយ។

អត្ថប្រយោជន៍ណាមួយខាងលើ នឹងត្រូវបានទូទាត់ក្រោយដកចេញនូវបំណុល ឬបុព្វលាភធានារ៉ាប់រងដែលមិនទាន់បានទូទាត់ណាមួយ ជាមួយនឹងការប្រាក់បង្គរ ឬសមតុល្យបុព្វលាភធានារ៉ាប់រងដែលមិនទាន់បានទូទាត់ រហូតដល់ចុងបញ្ចប់បញ្ចប់បណ្តុំសន្យារ៉ាប់រង ដែលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់របស់អ្នកត្រូវបានធានារ៉ាប់រងកើតឡើង។

ការទូទាត់នៃអត្ថប្រយោជន៍ណាមួយ ដូចដែលបានរៀបរាប់ខាងលើ នឹងមិនកាត់បន្ថយអត្ថប្រយោជន៍សរុបនៃបណ្តុំសន្យារ៉ាប់រង ដែលបណ្តុំសន្យារ៉ាប់រងបន្ថែមនេះត្រូវបានភ្ជាប់ដោយផ្ទាល់ឡើយ។

៤. ករណីមិនធានា

ក្រុមហ៊ុននឹងមិនធ្វើការទូទាត់អត្ថប្រយោជន៍ ដែលមានចែងក្នុងបណ្តុំសន្យារ៉ាប់រងបន្ថែមនេះ ប្រសិនបើការទាមទារសំណងរបស់អ្នកត្រូវបានធានារ៉ាប់រង បណ្តាលមកពីមូលហេតុណាមួយដូចខាងក្រោម៖

- ការប្រព្រឹត្តដោយចេតនា រួមទាំងតែមិនកំណត់ចំពោះការប្រើថ្នាំរំញ័រ (stimulants) ថ្នាំណាកូទីក (narcotics) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬការធ្វើបាបខ្លួនឯងដោយចេតនា ទោះជាក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមានវិបល្លាសក៏ដោយ ឬ
- សកម្មភាពខុសច្បាប់របស់អ្នកត្រូវបានធានារ៉ាប់រង ឬម្ចាស់បណ្តុំសន្យារ៉ាប់រង ឬអ្នកទទួលបាន ដែលរំលោភទៅនឹងបទបញ្ញត្តិនានា ដូចដែលបានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា ឬ
- សង្គ្រាម (ទោះមាន ឬមិនមានការប្រកាសជាមុន) សង្គ្រាមស៊ីវិល ឬជម្លោះប្រដាប់អាវុធផ្សេងៗ ឬ
- ចូលរួមនៅក្នុងសកម្មភាពហោះហើរ លើកលែងតែជាអ្នកដំណើរនៃអាកាសចរណ៍ពាណិជ្ជកម្ម ដែលមានកាលវិភាគហោះហើរ ឬ
- គ្រោះថ្នាក់កើតឡើងនៅពេលអ្នកត្រូវបានធានារ៉ាប់រង ជាអ្នកដំណើរ ឬជាអ្នកបើកបរតុកតុក ប្រសិនបើអ្នកបើកបរតុកតុកនោះមិនមានប័ណ្ណបើកបរត្រឹមត្រូវ ឬ
- បម្រើការងារក្នុងជួរយោធា ឬកងទ័ពជើងទឹកនៅក្នុងអំឡុងពេលដែលមានសង្គ្រាម (ទោះមាន ឬមិនមានការប្រកាសជាមុន) ឬនៅក្រោមបញ្ជានៃប្រតិបត្តិការសង្គ្រាម ឬការស្តារសណ្តាប់ធ្នាប់សាធារណៈ។
- ការស្នើសុំរំកាត់ ដែលសំដៅដល់ការរំកាត់តាមនីតិវិធីក្បួនវេជ្ជសាស្ត្រ រួមទាំងការរំកាត់តែសម្បជញ្ញ ដោយមិនចាំបាច់ឈរលើមូលដ្ឋានវេជ្ជសាស្ត្រឡើយ ដែលបានធ្វើឡើងតាមសំណើរបស់អ្នកត្រូវបានធានារ៉ាប់រង។
- អ្នកត្រូវបានធានារ៉ាប់រង ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ស្រាបៀរ ឬថ្នាំដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ឬ

- ឈ) ការប៉ះពាល់ផ្នែករាងកាយ ឬផ្លូវចិត្ត ឬស្ថានភាពចុះខ្សោយ ឬភាពទ្រុឌទ្រោម ដែលត្រូវបានបញ្ជាក់ថាបានកើតឡើងមុនពេលកាលបរិច្ឆេទ មានសុពលភាពនៃបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ដោយមិនត្រូវបានប្រកាសឱ្យបានពេញលេញ និងត្រឹមត្រូវ ឬ
- ញ) ចូលរួមក្នុងសកម្មភាពគ្រោះថ្នាក់ រួមទាំងតែមិនកំណត់ចំពោះការជ្រមុជទឹក ការលោតខ្សែយោង ការលោតឆ័ត្រយោង ការឡើងភ្នំ ការប្រណាំងសេះ ឬការប្រណាំងផ្សេងទៀតដែលមានកង់វិល ឬ
- ដ) ចូលរួមក្នុងការប្រយុទ្ធវាយតប់ ឬប្រឆាំងនឹងការចាប់ខ្លួនរបស់មន្ត្រីមានសមត្ថកិច្ច ឬ
- ប) ផលវិបាកពាក់ព័ន្ធផ្សេងទៀត ដោយសារតែការមានផ្ទៃពោះ និងការសម្រាលកូន។

ប្រសិនបើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (TPD) របស់អ្នកត្រូវបានធានារ៉ាប់រងកើតចេញដោយផ្ទាល់ ឬប្រយោលពីករណី មិនធានាពីចំណុច “ក” រហូតដល់ “ប” នោះក្រុមហ៊ុនអាចនឹងប្រគល់ជូនវិញនូវបុព្វលាភធានារ៉ាប់រងដែលបានបង់រួច (ដោយគ្មានការប្រាក់) នៃ បណ្ណសន្យារ៉ាប់រងបន្ថែមនេះ ក្រោយដកចេញនូវចំណូលដែលនៅសល់ (ប្រសិនបើមាន) ជូនដល់អ្នកទទួលផល ឬទាយាទរបស់ម្ចាស់បណ្ណសន្យា រ៉ាប់រង ផ្អែកទៅតាមឆន្ទានុសិទ្ធិរបស់ក្រុមហ៊ុន។

៥. ការជូនដំណឹង និងផ្តល់ភស្តុតាងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

៥.១ ការជូនដំណឹងអំពីមរណភាពដោយគ្រោះថ្នាក់៖

ក្រុមហ៊ុន ត្រូវតែទទួលបាននូវការជូនដំណឹងជាលាយលក្ខណ៍អក្សរនៅក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទទទួល មរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង។

៥.២ ការជូនដំណឹងអំពីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (TPD) ដោយគ្រោះថ្នាក់៖

ក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (TPD) នោះលក្ខខណ្ឌត្រូវតែបញ្ជាក់ដោយ អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ/គ្រូពេទ្យ/វេជ្ជបណ្ឌិត ដែលបានចុះបញ្ជី ដោយត្រូវបង្ហាញភស្តុតាងដែលអាចជឿជាក់បានថាមានពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (TPD) នោះ។ ការបញ្ជាក់ អំពីពិការភាពដែលមិនអាចជាសះស្បើយជាអចិន្ត្រៃយ៍នេះ មិនត្រូវធ្វើមុន ៣ (បី) ខែ និងមិនឱ្យលើសពី ៦ (ប្រាំមួយ) ខែ គិតចាប់ពីថ្ងៃមាន គ្រោះថ្នាក់ ឬកាលបរិច្ឆេទនៃការបញ្ជាក់ថាមានគ្រោះថ្នាក់នោះ។ នៅក្នុងករណីបាត់បង់ទាំងស្រុងនៃដៃម្ខាង ឬដៃទាំងពីរ ឬជើងម្ខាង ឬជើង ទាំងពីរ ឬភ្នែកម្ខាង ឬភ្នែកទាំងពីរ នោះការបញ្ជាក់ករណីបាត់បង់នេះអាចត្រូវបានធ្វើឡើងគ្រប់ពេល។

ក្រុមហ៊ុនត្រូវតែទទួលបាននូវការជូនដំណឹងជាលាយលក្ខណ៍អក្សរនៅក្នុងរយៈពេល ៣០ (សាម សិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃហេតុការណ៍ កើតឡើង។

៥.៣ ឯកសារតម្រូវសម្រាប់ដាក់ជូនក្រុមហ៊ុនក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍ដោយ គ្រោះថ្នាក់ មានដូចខាងក្រោម៖

- ក) វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិតច្បាប់ដើម
- ខ) ពាក្យស្នើសុំទាមទារសំណង
- គ) សេចក្តីចម្លងសំបុត្រមរណភាព ឬសេចក្តីបញ្ជាក់អំពីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ចេញដោយមន្ទីរពេទ្យ ឬអាជ្ញាធរមានសមត្ថកិច្ច
- ឃ) ឯកសារចតចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងសៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ឬ ឯកសារដែល ពាក់ព័ន្ធផ្សេងទៀតដែលបញ្ជាក់អំពីទំនាក់ទំនងរវាងអ្នកត្រូវបានធានារ៉ាប់រង និងអ្នកទទួលផលឬអ្នកទាមទារសំណង
- ង) ឯកសារចម្លងនៃរបាយការណ៍ប៉ូលីស (ប្រសិនបើមាន)
- ច) របាយការណ៍វេជ្ជសាស្ត្រដែលចេញដោយវេជ្ជបណ្ឌិតក្នុងករណីមរណភាពនៅមន្ទីរពេទ្យ ឬគ្លីនិកដែលចុះបញ្ជីត្រឹមត្រូវតាមច្បាប់
- ឆ) លិខិតយល់ព្រមរបស់អ្នកទទួលផល ឬទាយាទក្នុងការបង្ហាញព័ត៌មានផ្ទាល់ខ្លួន
- ជ) លិខិតយល់ព្រមបង្ហាញព័ត៌មានដែលទាក់ទងនឹងប្រវត្តិជំងឺរបស់អ្នកត្រូវបានធានារ៉ាប់រង (ប្រសិនបើមាន)
- ឈ) លិខិតបញ្ជាក់ ឬឯកសារផ្សេងទៀតដែលមានសារៈសំខាន់សម្រាប់ដំណើរការនៃការវាយតម្លៃលើការទូទាត់សំណង។ រាល់ការចំណាយ ផ្សេងៗដើម្បីទទួលបាននូវឯកសារទាំងនេះ គឺជាបន្ទុករបស់អ្នកទាមទារសំណង
- ញ) ឯកសារចម្លងនៃរបាយការណ៍កោសល្យវិច័យ (ប្រសិនបើមាន)។

អ្នកទទួលផល ឬម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវយល់ព្រម និងសហការក្នុងការធ្វើកោសល្យវិច័យទៅលើអ្នកត្រូវបានធានារ៉ាប់រង នៅពេល ក្រុមហ៊ុនយល់ឃើញថាចាំបាច់ ដោយអនុលោមតាមច្បាប់របស់ប្រទេសកម្ពុជា។

យោងតាមសំណើសុំសម្របរបស់ក្រុមហ៊ុន ម្ចាស់បណ្ណសន្យារ៉ាប់រង/អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ត្រូវផ្តល់នូវឯកសារបន្ថែម ផ្សេងទៀតមកឱ្យក្រុមហ៊ុន ក្រោមចំណាយផ្ទាល់ខ្លួន។

៦. រយៈពេលកំណត់សម្រាប់ការស្នើសុំទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រង

ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ របស់អ្នកត្រូវបានធានារ៉ាប់រង រយៈពេលកំណត់សម្រាប់ការស្នើសុំទូទាត់អត្ថប្រយោជន៍ ធានារ៉ាប់រងគឺមានរយៈពេល ២៤ (ម្ភៃបួន) ខែ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលមរណភាព ឬទទួលរងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។ ការ ខកខានមិនបានជូនដំណឹងនៅក្នុងរយៈពេល ២៤ (ម្ភៃបួន) ខែ មានន័យថា អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល បានបោះបង់ចោលសិទ្ធិរបស់ខ្លួន ក្នុងការទាមទារសំណងពីអត្ថប្រយោជន៍ពាក់ព័ន្ធនឹងបណ្ណសន្យារ៉ាប់រងនេះ។

៧. ការផ្លាស់ប្តូរមុខរបរ

នៅក្នុងអំឡុងពេលដែលបណ្ណសន្យារ៉ាប់រងបន្ថែមនេះមានសុពលភាព ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរភ្លាមៗ អំពីការ ផ្លាស់ប្តូរមុខរបររបស់អ្នកត្រូវបានធានារ៉ាប់រងមកក្រុមហ៊ុន។ នៅក្នុងករណីនេះ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការយកបុព្វលាភរ៉ាប់រងបន្ថែម ប្រសិនបើចាំបាច់។

នៅក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រង មិនបានជូនដំណឹងមកក្រុមហ៊ុនអំពីការផ្លាស់ប្តូរមុខរបររបស់ខ្លួន ហើយប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ទទួលមរណភាព/ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (TPD) ដោយគ្រោះថ្នាក់ ខណៈពេលបំពេញការងាររបស់ខ្លួនដែលមានគ្រោះថ្នាក់ជាមុខរបរ ដែលបានជូនដំណឹងពីដំបូង នោះទឹកប្រាក់ដែលក្រុមហ៊ុនត្រូវទូទាត់ នឹងត្រូវបានកាត់បន្ថយត្រឹមតម្លៃនៃចំនួនទឹកប្រាក់ធានារ៉ាប់រង ដែលបុព្វលាភធានា រ៉ាប់រងនេះអាចទិញបាន។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ផ្លាស់ប្តូរមុខរបររបស់ខ្លួន ទៅកាន់មុខរបរមួយដែលក្រុមហ៊ុនចាត់ទុកថាមិនសូវមាន គ្រោះថ្នាក់ នោះក្រុមហ៊ុននឹងកាត់បន្ថយអត្រាបុព្វលាភរ៉ាប់រង ហើយនឹងប្រគល់ជូនវិញនូវបុព្វលាភធានារ៉ាប់រងដែលលើស គិតចាប់ពីកាលបរិច្ឆេទ ផ្លាស់ប្តូរមុខរបរ បន្ទាប់ពីការទទួលបាននូវភស្តុតាងនៃការផ្លាស់ប្តូរនោះ។

៨. ការបញ្ចប់បណ្ណសន្យារ៉ាប់រងបន្ថែម

បណ្ណសន្យារ៉ាប់រងបន្ថែមនេះ នឹងត្រូវបានបញ្ចប់ដោយករណីណាមួយដូចខាងក្រោម៖

- ក) ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងបំពានលើបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ឬ
- ខ) បណ្ណសន្យារ៉ាប់រងបន្ថែមនេះ នឹងត្រូវបញ្ចប់ទៅតាមសំណើរបស់ម្ចាស់បណ្ណសន្យារ៉ាប់រងដូចដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ឬ
- គ) អត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ត្រូវបានអនុម័តឱ្យទូទាត់ ឬ
- ឃ) នៅកាលបរិច្ឆេទដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ដូចដែលមានបង្ហាញនៅលើវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ឬ
- ង) ក្រុមហ៊ុនមិនបានទទួលបុព្វលាភធានារ៉ាប់រង ដែលត្រូវបង់នៃបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ក្រោយរយៈពេលអនុគ្រោះ ឬ
- ច) នៅពេលដែលបណ្ណសន្យារ៉ាប់រង ដែលបណ្ណសន្យារ៉ាប់រងបន្ថែមនេះភ្ជាប់ជាមួយ ដល់កាលបរិច្ឆេទដល់កាលកំណត់ ឬត្រូវបានបោះបង់ ឬផុត សុពលភាព ឬត្រូវបានបញ្ចប់។
- ឆ) នៅពេលដែលអ្នកត្រូវបានធានា ជាប់ឃុំឃាំង ឬជាប់ពន្ធនាគារ។ ក្រុមហ៊ុនអាចនឹងប្រគល់ជូនវិញនូវបុព្វលាភធានារ៉ាប់រងទៅឱ្យម្ចាស់បណ្ណសន្យា រ៉ាប់រង ឬអ្នកទទួលផល ផ្អែកទៅតាមឆន្ទានុសិទ្ធិរបស់ក្រុមហ៊ុន។
- ឈ) ករណីផ្សេងទៀតដែលមានចែងនៅក្រោមច្បាប់កម្ពុជា។

ការបញ្ចប់បណ្ណសន្យារ៉ាប់រងបន្ថែមនេះ នឹងមិនប៉ះពាល់ដល់សិទ្ធិក្នុងការទាមទារសំណង ដែលបានកើតឡើងនៅមុនកាលបរិច្ឆេទនៃការបញ្ចប់ បណ្ណសន្យារ៉ាប់រងបន្ថែមនេះឡើយ។ ក្នុងករណីដែលមានការទូទាត់នូវបុព្វលាភធានារ៉ាប់រងដល់ក្រុមហ៊ុន ក្រោយការបញ្ចប់នៃបណ្ណសន្យារ៉ាប់រង បន្ថែមនេះ នោះក្រុមហ៊ុននឹងប្រគល់ជូនវិញនូវបុព្វលាភធានារ៉ាប់រងនោះ ដោយមិនមានទំនួលខុសត្រូវផ្សេងទៀតឡើយ។

៩. ការបន្តបណ្ណសន្យារ៉ាប់រងបន្ថែម

ផ្អែកតាមឆន្ទានុសិទ្ធិរបស់ក្រុមហ៊ុន បណ្ណសន្យារ៉ាប់រងបន្ថែមនេះអាចត្រូវបានបន្ត នៅកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងបាន។ ការបង់បុព្វលាភ ធានារ៉ាប់រងបន្ត ត្រូវធ្វើឡើងនៅចំ ឬមុនកាលបរិច្ឆេទដែលត្រូវបង់ដោយយោងទៅតាមអត្រាបុព្វលាភធានារ៉ាប់រងបច្ចុប្បន្ន ដែលកំណត់ដោយក្រុមហ៊ុន។

១០.ការដោះស្រាយវិវាទ

ចំពោះគ្រប់វិវាទដែលពាក់ព័ន្ធនឹងកិច្ចសន្យាធានារ៉ាប់រងនេះ ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្តឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។ ប្រសិនបើវិវាទដែលត្រូវធ្វើតាមប្រព័ន្ធតុលាការ នោះភាគីចាញ់ក្តីត្រូវរ៉ាប់រងរាល់ការចំណាយទាំងអស់។